



ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
AGRICULTURAL AND RURAL DEVELOPMENT BANK

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ការវិនិយោគសេដ្ឋកិច្ចលើការដាំដំណាំទ្វី



ការវិភាគសេដ្ឋកិច្ច-ថ្លៃដើមដំណាំខ្លីលើថ្លៃដីទំហំ ២៥ អា

របស់កសិករនៅភូមិចុងកោះ ឃុំកោះខ្ពកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

- ទឹកនៃង÷ ភូមិចុងកោះ ឃុំកោះខ្ពកញ៉ាតី ស្រុកខ្សាច់កណ្តាល
- ផ្ទៃដីដាំដុះ÷ ២៥ អា (៥០ម៉ែ x ៥០ម៉ែ)
- ប្រភេទបន្លែ÷ ដំណាំខ្លី
- ពូជ÷ ប្រភេទពូជនាំចូលពីប្រទេសចិន (CHENG QIANG) ទិន្នផលខ្ពស់ ធន់នឹងជំងឺ
- រយៈពេលដាំដុះ ដល់ពេលប្រមូលផល÷ ៥ ខែ (១ឆ្នាំដាំបានម្តង)
- រដូវកាលដាំដុះ÷ ចាប់ពីក្នុងខែកញ្ញា និងប្រមូលផលក្នុងខែមករា (ជារដូវដែលខ្លីទទួលបានតម្លៃខ្ពស់)
- ទិន្នផល÷ ២តោន-២,៣តោន សម្រាប់ផ្ទៃដី ២៥អា (ស្មើនឹង ៨-៩,២តោន/ហិ.ត)
- និទ្ទាភាគតម្លៃ÷ ជាទូទៅខ្លីដែលទទួលបានតម្លៃល្អគឺនៅក្នុងខែមករា និងដើមខែកុម្ភៈ។
 - តម្លៃក្នុងខែមករា ឆ្នាំ២០២១ ÷ ពី ២៣ ០០០៛ ទៅ ២៥ ០០០៛/គ.ក
 - ក្នុងឆ្នាំ២០២០ ÷ តម្លៃទាបបំផុត ១៧ ០០០៛/គ.ក
 - តម្លៃខ្ពស់បំផុត ២៥ ០០០៛/គ.ក



- ចំណូល- ចំណាយលើការដាំឱ្យលើផ្ទៃដី ២៥ អា÷ (គិតលើទិន្នផល ២តោន និងតម្លៃ ២៣ ០០០/ គ. ក)

បរិយាយ	ឯកតា	បរិមាណ	តម្លៃ/ឯកតា (រៀល)	ទឹកប្រាក់ (រៀល)	ចំនួនសារ រំលោះ	ទឹកប្រាក់សរុប (រៀល/ឆដុ)
១- ចំណូលសរុប	គ. ក	2,000	23,000			46,000,000
២- ចំណាយសរុប						18,433,333
២.ក. ចំណាយប្រែប្រួលសរុប						18,060,000
ថ្លៃភ្នាក់ងារលើកទី១	អា	25	6,000			150,000
ថ្លៃភ្នាក់ងារលើកទី២	អា	25	6,000			150,000
ថ្លៃភ្នាក់ងារលើកទី៣	អា	25	6,000			150,000
ពូជ	គ. ក	1,000	11,000			11,000,000
ថ្លៃពលកម្មពូជរង (១០នាក់ x ២ថ្ងៃ)	នាក់	20	50,000			1,000,000
ដីធម្មជាតិ (ទម្ងន់២៥គ. ក/ ហេ)	ហេ	5	78,000			390,000
ដី 15-15-15 (ទម្ងន់៥០គ. ក/ ហេ)	ហេ	5	120,000			600,000
ថ្លៃពលកម្មធ្វើស្មៅ ពូជគល់	ដង	3	1,000,000			3,000,000
ប្រេងបូមទឹក	លីត្រ	120	2,500			300,000
កៅស៊ូគ្របរង	ដុំ	4	50,000			200,000
អ្នកគាស់ឱ្យ (២នាក់ x ៨ថ្ងៃ)	នាក់	16	50,000			800,000
អ្នកសម្អាតឱ្យកដីចេញ (១នាក់ x ៨ថ្ងៃ)	នាក់	8	40,000			320,000
២.ខ. ចំណាយមិនប្រែប្រួលសរុប						373,333
ទុយោទឹក (ប្រើបាន៣ឆ្នាំ)	ដុំ	4	50,000	200,000	6	33,333
ម៉ាស៊ីនបូមទឹក (ប្រើបាន១០ឆ្នាំ)	គ្រឿង	1	2,800,000	2,800,000	20	140,000
ថ្លៃជួលដី (១ឆ្នាំដាំដំណាំ២ដង)	ឆ្នាំ	1	400,000		2	200,000
៣- ចំណេញសរុប						27,566,667
ថ្លៃដើម/ គ. ក						9,217
ចំណេញ/ គ. ក						13,783

- ការវិភាគចំណូលចំណាយ និងចំណេញខាត ផ្អែកលើនិន្នាការតម្លៃដោយគិតលើទិន្នផល២តោន៖

តម្លៃ (៛/ គ. ក)	ទិន្នផល (គ. ក)	ចំណូលសរុប (រៀល)	ចំណាយសរុប (រៀល)	ចំណេញ/ ខាត	
				(រៀល)	%
17,000	2,000	34,000,000	18,433,333	15,566,667	84.4%
20,000	2,000	40,000,000	18,433,333	21,566,667	117.0%
23,000	2,000	46,000,000	18,433,333	27,566,667	149.5%
25,000	2,000	50,000,000	18,433,333	31,566,667	171.2%

- ការវិភាគលើចំណូលចំណាយ និងចំណេញខាត ផ្អែកលើនិន្នាការតម្លៃដោយគិតលើទិន្នផល២.៣តោន៖

តម្លៃ (៛/ គ. ក)	ទិន្នផល (គ. ក)	ចំណូលសរុប (រៀល)	ចំណាយសរុប (រៀល)	ចំណេញ/ ខាត	
				(រៀល)	%
17,000	2,300	39,100,000	18,433,333	20,666,667	112.1%
20,000	2,300	46,000,000	18,433,333	27,566,667	149.5%
23,000	2,300	52,900,000	18,433,333	34,466,667	187.0%
25,000	2,300	57,500,000	18,433,333	39,066,667	211.9%

សេចក្តីសន្និដ្ឋាន៖ តាមរយៈនៃការចុះសិក្សា និងជួបកសិករផ្ទាល់ដល់ទីចម្ការដាំដុះ បន្ថែមមានតម្រូវការទីផ្សារជាប្រចាំ ហើយតម្លៃក៏សមរម្យដែលអាចឱ្យកសិករទទួលបានផលចំណូលបង្អួរ ពិសេសពេលបានផលល្អពូជចុះមកប្រមូលទិញទាំងអស់ដល់ចម្ការ។ កសិករមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការដាំ និងអាចកំណត់ពេលវេលាដាំដុះសមស្របតាមរដូវមានតម្រូវការដែលអាចទទួលបានតម្លៃខ្ពស់។ បញ្ហាប្រឈមលើដំណាំខ្លីគឺពាក់ព័ន្ធលើការជ្រើសរើសពូជ ក្នុងករណីពូជមិនល្អគឺបណ្តាលឱ្យខ្លីរលួយគល់។ បច្ចុប្បន្នកសិករជ្រើសរើសពូជដែលនាំចូលពីប្រទេសចិនដែលធន់នឹងជំងឺ ភាគរយនៃការដុះ៩៩% មិនរលួយគល់ ព្រោះពូជនេះបានសម្លាប់មេរោគរួចរាល់ និងទទួលបានទិន្នផលខ្ពស់។ ចំពោះពូជខ្លីខ្មែរ ភាគរយនៃការដុះគឺទាប ងាយរលួយគល់ ហើយទិន្នផលក៏ទាបដែរ។